

## ២ យោហានៈ បត្រ

I ហេ អភិរុចិតេ កុរិយេ, ត្នាំ តវ បុត្រាំគួ ប្រតិ ប្រាថីនោនហាំ បត្រំ លិខាមិ។

II សត្យមតាទិ យុហ្មាសុ មម ប្រេមាស្តិ កេវលំ មម នហិ កិនុត្ត សត្យមតជ្ជានាំ សុវេហមេវ។ យតៈ សត្យមតមិ អស្មាសុ តិប្បត្យ នន្តកាលំ យាវច្ឆាស្មាសុ ស្មាស្យតិ។

III បិគុរិគ្គរាតិ តត្បិតុះ បុត្រាតិ ប្រភោ រឿគុខ្រីម្តោច្ច ប្រាបុយោ ននុគ្រហៈ ក្នូបា គាន្តិគ្គ សត្យតាបុរេមភ្យាំ សាទ្ធី យុហ្មានិ អធិតិប្ប តុ។

IV វយំ បិត្តតោ យាមិ អាជ្ជាំ ប្រាបុវន្តស្តុទុនុសារេណា តវ កេចិ ទិ អាត្មជ្ជាះ សត្យមតមិ អាចរន្តយេតស្យ ប្រមាណំ ប្រាបុយាហាំ ភូគមិ អានន្តិភានិ។

V សាម្បវតញ្ច ហេ កុរិយេ, នរីនាំ កាញិទិ អាជ្ជាំ ន លិខន្ធហាមិ អាទិតោ លញ្ជាមិ អាជ្ជាំ លិខនិ ត្វាមិ ឥទំ វិនយេ យទិ អស្មាភិះ បរស្សុវំ ប្រេម កត្តិវ្យំ។

VI អបំ ប្រេមេតេន ប្រកាគតេ យទិ វយំ តស្យាជ្ជា អាចរេម។ អាទិតោ យុហ្មាភិ រ្យា គ្រុតា សេយមិ អាជ្ជាំ សា ច យុហ្មាភិរាចរិត វ្យំ។

VII យតោ ពហវះ ប្រវញ្ចកា ជគតិ ប្រវិគ្យ យីគុខ្រីម្តោ នរាវតា រោ ភូត្វាគត ឯតតិ នាដុគីកុវ្តិនិ ស ឯវ ប្រវញ្ចកះ ខ្រីម្តាវិគ្គាស្តិ។

VIII អស្មាកំ គ្រមោ យតិ បណ្ណគ្រមោ ន ភវេតិ កិនុត្ត សម្បូណំ វេតនមស្មាភិ រ្លភ្យត តទត្តិ ស្វានធិ សាវធានា ភវតៈ។

IX យះ កគ្គិទិ វិបថតាមី ភូត្វា ខ្រើប្តុស្ស គិក្កាយាំ ន តិប្តុតិ ស ល្បគ្គរំ ន ធារយតិ ខ្រើប្តុស្ស គិជ្ជាយាំ យស្តិប្តុតិ ស បិគរំ បុត្រញ ធារយតិ។

X យះ កគ្គិទិ យុប្តុត្សន្ទិធិមាគច្ឆនិ គិក្កាមេនាំ នានយតិ ស យុ ហ្មាភិះ ស្វេគ្គនិ ន គ្នុហុយតាំ តវ មង្គលំ ភូយាទិទិ វាគបិ តស្មេ ន កថ្យតាំ។

XI យតស្តវ មង្គលំ ភូយាទិទិ វាចំ យះ កគ្គិទិ តស្មេ កថយតិ ស តស្ស ទុប្តុម្មិណាមី អីគី ភវតិ។

XII យុហ្មានិ ប្រតិ មយា ពហុនិ លេខិត្សានិ កិនុតុ បត្រមសីភ្នំរំ តតិ កត្តិ នេច្ឆាមិ, យតោ នស្មាកមី អានន្ទោ យថា សម្បូណេរិ ភវិម្យតិ តថា យុប្តុត្សមីបមុបស្ថាយាហំ សម្មុខីភូយ យុហ្មាភិះ សម្មាចិម្យ ឥតិ ប្រត្យាគា មមាស្មេ។

XIII តវាភិរុចិតាយា ភគិន្យា ពាលកាស្តរំ នមស្តរំ ជ្ជាបយន្តិ។ អាមេនី។

**Sanskrit Bible (NT) in Khmer Script**  
**New Testament in Sanskrit Language; printed in**  
**Khmer Script**

copyright © 2018 SanskritBible.in

Language: Saṃskṛtam

Contributor: SanskritBible.in

Thank you for your interest in Sanskrit Bible.

Sanskrit Bible (NT) is freely available in 22 different scripts of your choice. This edition is in Khmer script and is based on the Sanskrit translation of the Holy Bible published by Calcutta Baptist Missionaries in 1851. Please visit [SanskritBible.in](http://SanskritBible.in) to learn more about Sanskrit Bible and to download various free Christian literature.

This translation is made available to you under the terms of the Creative Commons Attribution Share-Alike license 4.0.

You have permission to share and redistribute this Bible translation in any format and to make reasonable revisions and adaptations of this translation, provided that:

You include the above copyright and source information.

If you make any changes to the text, you must indicate that you did so in a way that makes it clear that the original licensor is not necessarily endorsing your changes.

If you redistribute this text, you must distribute your contributions under the same license as the original.

Pictures included with Scriptures and other documents on this site are licensed just for use with those Scriptures and documents. For other uses, please contact the respective copyright owners.

Note that in addition to the rules above, revising and adapting God's Word involves a great responsibility to be true to God's Word. See Revelation 22:18-19.

2020-01-01

---

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files dated 29 Jan 2022

5ca2d078-2446-59d6-a8c5-e7b69791e988